

សុន្ទរកថា
ឯកឧត្តម ប្រាក់ សុខុន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
សេវាដឹកអ្នកដំណើររបស់ប្រៃសណីយ៍កម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសប្បាយរីករាយជាអនេកដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃ សេវាដឹកអ្នកដំណើររបស់ប្រៃសណីយ៍កម្ពុជា ។

តាមរបាយការណ៍ ឯកឧត្តម អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា អំប្បាញ់មិញនេះ បានគូសបញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា មកដល់ពេលនេះមានអាយុ៤ឆ្នាំហើយ ហើយអង្គភាពនេះ បានឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើការដ្ឋានកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល អាជីវកម្ម និងគណនេយ្យរបស់ខ្លួន ព្រមជាមួយនឹងការកើនឡើងនូវ ចំណូលពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។ តាងនាមឱ្យថ្នាក់ដឹកនាំក្រសួង ក៏ដូចជារូបខ្ញុំផ្ទាល់ ខ្ញុំសូម សម្តែងការកោតសរសើរចំពោះសមិទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបានកន្លងមក ដោយទទួលបានប្រាក់ចំណេញ៤ឆ្នាំជាប់ៗគ្នា បំពាក់នូវបច្ចេកវិទ្យាព័ត៌មានដល់គ្រប់សាខារាជធានី-ខេត្ត ផ្តល់រង្វាន់សរសើរដល់និយោជិតជារៀងរាល់ឆ្នាំ ព្រមទាំងអាចសន្សំទុនវិនិយោគសម្រាប់ទិញថយន្ត១០គ្រឿងសម្រាប់ដឹកបញ្ជីក្នុងស្រុកផ្ទាល់ខ្លួនទៀតផង ។

ជោគជ័យដែលសម្រេចបាននេះ គឺស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា និងនិយោជិតទាំងអស់ដែលបាននឹងកំពុងបម្រើការនៅទីបាត់ការកណ្តាល ក៏ដូចជានៅតាមសាខានានាទូទាំងប្រទេសផងដែរ។

ទោះបីយ៉ាងណាក៏ដោយ ជោគជ័យដែលយើងទទួលបានក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នានេះ គឺភាគច្រើនបានមកពីការធ្វើអាជីវកម្មលើការផ្តល់សេវាកម្មប្រៃសណីយ៍តាមបែបប្រពៃណី ដូចជាការផ្ញើរសំបុត្រជាដើម។ ការប្រែប្រួលយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងការប្រែប្រួលថ្មីនៃតម្រូវការ ក៏ដូចជាការប្រែប្រួលឥរិយាបថរបស់មនុស្ស ទាមទារឱ្យប្រៃសណីយ៍កម្ពុជា ធ្វើខ្លួនឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួលទាំងនោះ ទាំងក្នុងការដឹកនាំ ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងខ្សែសង្វាក់ការងារ។ ការគិតគូរលើការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងសមស្របទៅនឹងសេចក្តីត្រូវការរបស់អាជីវកម្ម ក៏គួរធ្វើការ

ពិចារណាផងដែរ ពេលគឺធ្វើការសិក្សាអំពីការដាក់ទុនវិនិយោគក្នុងការបំពាក់បច្ចេកវិទ្យាថ្មីៗឧបករណ៍ទំនើប ។
ព្រោះផលក៏អាចហុចបានមកវិញពីការបំពាក់បច្ចេកវិទ្យាថ្មីៗនោះដែរ។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!

នៅក្នុងស្ថានភាពមួយដែលមានការប្រកួតប្រជែងជាមួយប្រតិបត្តិករដទៃទៀត ដែលកាន់តែមានភាព
តឹងតែងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលដែល កម្ពុជាយើងនឹងចូលជាសមាជិកសហគមន៍សេដ្ឋ
កិច្ចអាស៊ាននៅដើមឆ្នាំ២០១៦ខាងមុខនេះ ការប្រកួតប្រជែងអាចជាការប្រឈម និងជាការគម្រាម តែក៏អាច
ជាឱកាសរបស់ប្រៃសណីយ៍កម្ពុជាផងដែរ។

សេវាដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា មិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ក្នុងការពង្រឹង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើននូវទំនុកចិត្តដល់អ្នក
ប្រើប្រាស់ដែលមានភាពបត់បែនតាមសភាពការណ៍នៃការរីកចម្រើនរបស់សង្គមបច្ចុប្បន្ន និងក៏នាំមកនូវប្រភព
ចំណូលថ្មីផងដែរ ។ ហេតុដូច្នេះនេះ ការពង្រីកសេវាដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា នេះក៏ជាយុទ្ធ
សាស្ត្រមួយក្នុងការប្រកួតប្រជែងជាមួយប្រតិបត្តិករប្រៃសណីយ៍ផ្សេងទៀតដែរ ។

ទន្ទឹមនឹងនេះ ការពង្រឹង និងពង្រីកសេវាដែលមានស្រាប់ក៏ចាំបាច់ត្រូវគិតគូរផងដែរ ដូចជាការបង្កើន
ម៉ោងចែកបញ្ជីនៅតាមបញ្ជីលើសពីម៉ោង ៥:៣០ នាទីល្ងាច និងការបង្កើនការចែកបញ្ជីឲ្យដល់ដៃអ្នក
ទទួល តាមទិសស្លោក “from door to door service” ដើម្បីរួមចំណែកបំពេញតាមតម្រូវការ និងបង្កើន
ជំនឿទុកចិត្តពីអតិថិជន។ គួរធ្វើការពង្រាយសាខាឲ្យបានគ្រប់ទីកន្លែង ឬការដាក់បញ្ជីនៅជាមួយគ្នាជាមួយ
ទីតាំងអគារលក់ទំនិញ ឬអគារផ្តល់សេវាផ្សេងទៀត ដើម្បីធ្វើយ៉ាងណាបង្ខិតសេវាប្រៃសណីយ៍ឲ្យទៅជិត និង
នៅរួមជាមួយទីតាំងផ្តល់សេវាផ្សេងទៀត ដែលនេះគឺជាការចង់បានរបស់អតិថិជនភាគច្រើន ហើយក៏អាច
កាត់បន្ថយបានការចំណាយលើការសាងសង់សាខាថ្មី និងការចំណាយមូលដ្ឋាន ។

យើងក៏ត្រូវគិតគូរផងដែរអំពីឱកាសនៃការធ្វើអាជីវកម្ម តាមរយៈការធ្វើពិពិធកម្មសេវាកម្មរបស់ខ្លួនឲ្យ
កាន់តែសម្បូរបែប និងការគិតគូរពីការបង្កើតឲ្យមានជាសេវាតម្លៃបន្ថែម ដែលត្រូវចំនឹងសេចក្តីត្រូវការដែល
មានការរីកចម្រើន ប្រែប្រួលឥតឈប់ឈររបស់អ្នកប្រើប្រាស់។ ជាក់ស្តែងបច្ចុប្បន្ននេះ សេវាអេឡិចត្រូនិច
(e-service) កំពុងតែពេញនិយម និងមានសក្តានុពលខ្ពស់។ ការចាប់យកកញ្ចប់ណាមួយ ឬផ្នែកណាមួយ
នៃសេវាអេឡិចត្រូនិច ពិសេស E-commerce នេះមកពង្រីកអាជីវកម្មរបស់ខ្លួន អាចនឹងទទួលបានជោគជ័យ
ប្រមូលបានចំណូលបន្ថែមពីលើសេវាបែបប្រពៃណីដែលប្រៃសណីយ៍កម្ពុជាមានសព្វថ្ងៃ។ ក្នុងន័យនេះ ខ្ញុំសូម
ស្នើឲ្យថ្នាក់ដឹកនាំក្រសួង ក៏ដូចជាប្រៃសណីយ៍កម្ពុជា គាំទ្រ និងយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេវាកម្ម
តាមរយៈការពង្រឹងការអនុវត្ត E-commerce ឲ្យមានប្រសិទ្ធភាព នៅក្នុងដំណើរការ និងសង្វាក់អាជីវកម្ម

របស់ខ្លួន ស្របទៅនឹងការវិវត្តន៍របស់វិស័យនេះ នៅក្នុងតំបន់ និងសកលលោក ដោយធ្វើការសហការឲ្យបាន ជិតស្និទ្ធជាមួយនឹងអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអគ្គនាយកដ្ឋានប្រៃសណីយ៍ និង ទូរគមនាគមន៍។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខាងលើនេះ គឺជាការគិតគូរមួយចំនួនដែលខ្ញុំលើកឡើងដើម្បីជូនជាការពិចារណាក្នុងនាមជាក្រសួង អាណាព្យាបាលមួយរបស់ប្រៃសណីយ៍កម្ពុជា។ ដើម្បីសម្រេចបានតាមការគិតគូរដែលបានលើកឡើងខាង លើនេះ ប្រៃសណីយ៍កម្ពុជា ត្រូវមានធនធានមនុស្សមានសមត្ថភាព និងមានឥរិយាបថជាអ្នកធ្វើអាជីវកម្ម ឬ ជាអ្នករកស៊ី និងជាអ្នកបម្រើសេវាសាធារណៈ។

តាមរយៈពិធីសម្ពោធនិងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាឯកញ្ញា នាថ្ងៃ នេះ ខ្ញុំសង្ឃឹមថានឹងផ្តល់ជាការលើកទឹកចិត្ត ក៏ដូចជាការគាំទ្រ ដល់ការផ្តល់សេវា និងការអភិវឌ្ឍរបស់ ប្រៃសណីយ៍កម្ពុជា ឲ្យកាន់តែល្អប្រសើរ ជោគជ័យ និងរីកចំរើនបន្ថែមទៀត។

ជាទីបញ្ចប់ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួង ខ្ញុំសូមប្រសិទ្ធិពរជ័យបរវេប្រសើរជូនចំពោះ ឯកឧត្តម លោក ជំទាវ លោក លោកស្រី និងនិយោជិត ប្រៃសណីយ៍កម្ពុជាទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ **អាយុ វណ្ណៈ សុខៈ ពលៈ** កុំបីឃ្លាងឃ្លាតឡើយ និងសូមដាក់ឲ្យដំណើរការសេវាដឹកអ្នកដំណើររបស់ ប្រៃសណីយ៍កម្ពុជា ចាប់ពីពេលនេះតទៅ។

សូមអរគុណ!